









**បទបញ្ជាមន្ត្រីសុខភាពសម្រាប់ការគ្រប់គ្រងជំងឺកូវីដ-19 លេខ 20-05d**  
**បទបញ្ជានៃការនៅដាច់ដោយឡែកសម្រាប់សភាព អាសន្ននៃសុខភាពសាធារណៈ**  
**កាលបរិច្ឆេទការចេញ បទបញ្ជា៖ ថ្ងៃទី3 ខែមេសា ឆ្នាំ2020 កែប្រែ ថ្ងៃទី4 ខែឧសភា ឆ្នាំ2020**  
**និងធ្វើវិសោធនកម្មថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២០**  
**បទបញ្ជានេះចូលជាធរមានរហូតដល់មានការលុបចោលជា លាយលក្ខណ៍អក្សរដោយមន្ត្រីសុខភាព។**

**សេចក្តីសង្ខេបនៃបទបញ្ជា**

**រដ្ឋកាលីហ្វ័រញ៉ាស្ថិតក្នុងភាពអាសន្នដោយសារតែជំងឺរាតត្បាតជំងឺ កូវីដ-19។** ការរីករាលដាលនៃវីរុសកូរ៉ូណា (ជំងឺកូវីដ-19) គឺជាគ្រោះថ្នាក់ ដ៏ធំមួយចំពោះសុខភាពរបស់សាធារណៈជននៅក្នុងខណ្ឌ អាឡាមេដា។ កូវីដ-19 អាចឆ្លងយ៉ាងងាយស្រួលរវាងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ បទបញ្ជានេះត្រូវបានចេញដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងការអនុវត្តល្អបំផុតដែលត្រូវបានគេទទួលស្គាល់និងបានធ្វើកន្លងមកដើម្បីការពារសមាជិកសាធារណៈដែលងាយរងគ្រោះពីហានិភ័យដែលអាចជៀសផុតពីជំងឺធ្ងន់ធ្ងរឬមរណភាពដែល បណ្តាលមកពីការប៉ះពាល់នឹងជំងឺវីរុសកូរ៉ូណា (ជំងឺកូវីដ-19)។ អាយុ, ស្ថានភាព និងសុខភាពនៃផ្នែកសំខាន់របស់ប្រជាជននៅខណ្ឌ អាឡាមេដា ("ខោនធី") ទាក់ទងនឹងហានិភ័យនៃផលវិបាកសុខភាព ធ្ងន់ធ្ងរឬទាំងការស្លាប់ដោយសារជំងឺកូវីដ-19។ មានការកើនឡើងនូវភស្តុតាងនៃហានិភ័យនៃការឆ្លងពីអ្នកដែលឆ្លងជំងឺមុនពេលចាប់ផ្តើមចេញរោគសញ្ញា។ ដូច្នេះបុគ្គលទាំងអស់ដែលប៉ះពាល់ជំងឺកូវីដ-19, ដោយមិនគិតពីកម្រិតនៃរោគសញ្ញារបស់ពួកគេ (គ្មានរោគសញ្ញា, កម្រិត ស្រាល ឬកម្រិតធ្ងន់ធ្ងរ)អាចធ្វើឱ្យសមាជិកសាធារណៈដែលងាយរងគ្រោះមានហានិភ័យខ្ពស់។ បច្ចុប្បន្ននេះមិនមានវ៉ាក់សាំងការពារដើម្បីការពារប្រឆាំងនឹងជំងឺកូវីដ-19 និងមិនមានការព្យាបាលជាក់លាក់ណាមួយឡើយ។

ដើម្បីពន្លឺការរីករាលដាលនៃជំងឺកូវីដ-19, ការពារបុគ្គលងាយរងគ្រោះនិងការពារប្រព័ន្ធសុខភាពនៅខណ្ឌ អាឡាមេដា មិនឱ្យមានភាពធ្ងន់ធ្ងរ វាចាំបាច់នាយកដ្ឋានសុខភាព សាធារណៈរបស់អាឡាមេដា ("សុខភាពសាធារណៈ") ដាក់ឱ្យនៅដោយឡែកបុគ្គលដែលមានជំងឺកូវីដ-19។

**តាមច្បាប់ផ្នែកសុខភាពនិងសុវត្ថិភាពកាលីហ្វ័រញ៉ា លេខ 101040, 101085 និង 120175, បទបញ្ជាមន្ត្រីសុខភាពខណ្ឌអាឡាមេដា៖**

**បុគ្គលទាំងអស់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬទំនងជាមានជំងឺកូវីដ-19 ត្រូវតែនៅដាច់ដោយឡែកពីគេដោយខ្លួនឯង។**

**មនុស្សទាំងនេះតម្រូវឱ្យធ្វើតាមការណែនាំទាំងអស់នៅក្នុងបទបញ្ជានេះនិងឯកសារណែនាំស្តីពីសុខភាពសាធារណៈដែលយោងនៅក្នុងបទបញ្ជានេះ។**

**ការបំពានបទបញ្ជានេះគឺជាបទឧក្រិដ្ឋមួយដែលត្រូវផ្តន្ទាទោសពិន័យជាទឹកប្រាក់រហូតដល់ 10,000 ដុល្លារនិង/ឬជាប់ ពន្ធនាគារមួយឆ្នាំ។ (សុខភាពនិងសុវត្ថិភាព។ ក្រម §§ 120295 ជាដើម; កាលីហ្វ័រញ៉ា ក្រមព្រហ្មទណ្ឌ §§ 69 & 148)**



**តម្រូវការឱ្យនៅដាច់ដោយឡែកសម្រាប់បុគ្គលដែលត្រូវបានធ្វើ រោគវិនិច្ឆ័យថាមានឬទំនងជាមានជំងឺកូវីដ-19**

**A. បុគ្គលទាំងអស់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬទំនងជាមានជំងឺកូវីដ-19 ត្រូវចាត់វិធានការដូចខាងក្រោមជាបន្ទាន់៖**

1. ដាក់ខ្លួននៅដាច់ដោយឡែកក្នុងផ្ទះឬកន្លែងស្នាក់នៅផ្សេងទៀត។  
ពួកគេអាចនឹងមិនចាកចេញពីកន្លែងស្ថិតនៅដាច់ដោយឡែក របស់ខ្លួន ឬចូលកន្លែងសាធារណៈឬឯកជនផ្សេងទៀតលើកលែងតែការទទួលបានការព្យាបាលចាំបាច់។
2. ពិនិត្យឡើងវិញដោយយកចិត្តទុកដាក់និងអនុវត្តឱ្យបានដិតដល់នូវរាល់តម្រូវការដែលមានក្នុង“សេចក្តីណែនាំអំពីការនៅដាច់ដោយឡែកក្នុងផ្ទះ” ដែលបានចុះផ្សាយនៅ <http://www.acphd.org/2019-ncov/resources/quarantine-and-isolation> និងភ្ជាប់ទៅនឹងបទបញ្ជានេះ
3. ចូរប្រាប់មនុស្សដែលពួកគេមានទំនាក់ទំនងជិតស្និទ្ធ ថាខ្លួនត្រូវការនៅដាច់ពីគេ។ មនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធដែលគួរតែត្រូវបានជូន ដំណឹងអំពីការនៅដាច់ពីគេដោយខ្លួនឯងគឺជាមនុស្សដែលនៅ ជាមួយពួកគេក្នុងអំឡុងពេលឆ្លងរោគ។ រយៈពេលឆ្លងចាប់ផ្តើមពី 48 ម៉ោងមុនពេលចេញរោគសញ្ញា (ឬកាលបរិច្ឆេទនៃការធ្វើតេស្តវិជ្ជមានប្រសិនបើមិនមានរោគសញ្ញា) និងបញ្ចប់នៅពេលដែលរយៈពេលនៅដាច់ដោយឡែកចប់ (សូមមើលផ្នែក គ ខាងក្រោម)។ មនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធគឺជាមនុស្សដែល៖
  - រស់នៅឬបានស្នាក់នៅក្នុងលំនៅដ្ឋានរបស់ពួកគេ ឬ
  - ជាដៃគូរួមភេទជិតស្និទ្ធ ឬ
  - ផ្តល់ឬបានផ្តល់ការថែទាំដល់ពួកគេដោយមិនពាក់ម៉ាស់ សម្លៀកបំពាក់ការពារ និងស្រោមដៃ ឬ
  - បានស្ថិតក្នុងចំងាយ 6 ហ្វីតក្នុងករណីពន្យារពេល (>15 នាទី)។
4. សូមយោងទៅ“ សេចក្តីណែនាំអំពីការនៅដាច់ពីគេក្នុងផ្ទះ” ដែលបានចុះផ្សាយនៅ <http://www.acphd.org/2019-ncov/resources/quarantine-and-isolation>, ដែល ពិពណ៌នាអំពីជំហាននានាដែលគ្រួសារ មនុស្សមានទំនាក់ទំនងជិតស្និទ្ធ ដៃគូជិតស្និទ្ធ និងអ្នកថែទាំនិងអ្នកមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាត្រូវតែចាត់វិធានការដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-19។ មនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធទំនងជាត្រូវបានប៉ះពាល់ទៅនឹងជំងឺកូវីដ-19 ហើយប្រសិនបើមានការឆ្លងមេរោគអាច ងាយឆ្លងរាលដាលជំងឺកូវីដ-19 ដល់អ្នកដទៃសូម្បីតែពួកគេមានរោគសញ្ញាស្រាលក៏ដោយ។

**B. បុគ្គលម្នាក់ៗត្រូវបានតម្រូវឱ្យនៅដាច់ដោយឡែកពីព្រោះពួកគេមានឬទំនងជាមានជំងឺកូវីដ-19។**

ការប្តេជ្ញាចិត្តនេះផ្អែកលើកត្តាមួយឬច្រើនដូចខាងក្រោម៖

- a) ការធ្វើតេស្តមន្ទីរពិសោធន៍វិជ្ជមានសម្រាប់វីរុសកូវីដ-19 (ដែលត្រូវបានគេ ស្គាល់ថា SARS-CoV-2) ដែលបណ្តាល អោយមានជំងឺកូវីដ-19
- b) សញ្ញានិងរោគសញ្ញាដែលត្រូវនឹងជំងឺកូវីដ-19 ក្នុងរយៈពេល 14 ថ្ងៃនៃការទាក់ទងជិតស្និទ្ធជាមួយមនុស្សដែលមានឬត្រូវបានគេជឿថាមានជំងឺកូវីដ-19 ។



c) អ្នកផ្តល់សេវាថែទាំសុខភាពបានជូនដំណឹងដល់បុគ្គលម្នាក់ៗថាពួកគេទំនងជាមានជំងឺកូវីដ-19។ ការនៅដោយឡែកដោយខ្លួនឯងត្រូវបានទាមទារពីព្រោះមនុស្សម្នាក់ដែលឆ្លងជំងឺកូវីដ-19 អាចចម្លងមេរោគទៅអ្នកដទៃបាន យ៉ាងងាយស្រួល។ ការនៅដោយឡែកបំបែកបុគ្គលដែលមានជំងឺទាំងនេះ ពីអ្នកដទៃដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-19។

**C. បុគ្គលដែលនៅដោយឡែកត្រូវតែនៅដាច់ឆ្ងាយពីគេនៅក្នុងលំនៅដ្ឋាន និងធ្វើតាមការណែនាំទាំងអស់នៅក្នុងបទបញ្ជានេះ រហូតដល់ពួកគេលែងមានហានិភ័យក្នុងការចម្លងជំងឺកូវីដ-19 ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖**

- a) យ៉ាងហោចណាស់រយៈពេល 1 ថ្ងៃ (24 ម៉ោង) បានកន្លងផុត ទៅតាំងពីការជាសះស្បើយដែលបានកំណត់ថាជាដំណោះស្រាយនៃការគ្រុនក្តៅ ដោយមិនប្រើថ្នាំបន្ថយការគ្រុនក្តៅ និង ភាពប្រសើរនៃការក្អក ការដកដង្ហើមខ្លីៗនិងរោគសញ្ញាផ្សេងទៀត; និង
- b) យ៉ាងហោចណាស់ 10 ថ្ងៃបានកន្លងផុតទៅចាប់តាំងពីរោគសញ្ញារបស់ ពួកគេបានចាប់ផ្តើម; ណាមួយនៅពេលក្រោយ។
- c) បុគ្គលដែលមានតេស្តវិជ្ជមានដែលមិនដែលរីករោគសញ្ញាត្រូវនៅដាច់ដោយឡែករយៈពេល 10 ថ្ងៃគិតចាប់ពីថ្ងៃធ្វើរោគវិនិច្ឆ័យវិជ្ជមានទីមួយមក។

មន្ត្រីសុខាភិបាលអាចចាត់វិធានការបន្ថែមដែលអាចរាប់បញ្ចូលការឃុំខ្លួនជនស៊ីវិលឬតម្រូវឱ្យនរណាម្នាក់ស្នាក់នៅក្នុងមណ្ឌលសុខភាពឬទីតាំងផ្សេងទៀតដើម្បីការពារសុខភាពសាធារណៈប្រសិនបើបុគ្គលណាម្នាក់ដែលរំលោភឬខកខានមិនបានអនុវត្តតាមបទបញ្ជានេះ។ ការរំលោភបទបញ្ជានេះក៏ជាបទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ជាភពិន័យឬទាំងពីរ។

**បទបញ្ជាបានចេញនៅ៖**

*Erica Pan*

ថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២០  
កាលបរិច្ឆេទ

វេជ្ជបណ្ឌិត អេរិក ភ៉ាន (Dr. Erica Pan)  
មន្ត្រីសុខភាពស្តីទី, ខណ្ឌអាឡាមេដា



**បទបញ្ជាមន្ត្រីសុខភាពសម្រាប់ការគ្រប់គ្រងជំងឺកូវីដ-19 លេខ 20-06 c**

បទបញ្ជានៃការដាក់នៅឱ្យដាច់ពីគេសម្រាប់សភាពអាសន្នផ្នែកសុខភាពសាធារណៈ  
កាលបរិច្ឆេទចេញបទបញ្ជា៖ ថ្ងៃទី3 ខែមេសា ឆ្នាំ2020 កែប្រែ ថ្ងៃទី4 ខែឧសភា ឆ្នាំ2020  
និងធ្វើវិសោធនកម្មថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២០

បទបញ្ជានេះចូលជាធរមានរហូតដល់មានការលុបចោលជា លាយលក្ខណ៍អក្សរដោយមន្ត្រីសុខភាព។

**សេចក្តីសង្ខេបនៃបទបញ្ជា**

រដ្ឋកាលីហ្វ័រញ៉ាស្ថិតក្នុងភាពអាសន្នដោយសារតែជំងឺរាតជំងឺ កូវីដ-19។ ការរីករាលដាលនៃវីរុស កូវីដ-19 (ជំងឺកូវីដ-19) គឺជាគ្រោះថ្នាក់ ដ៏ធំមួយចំពោះសុខភាពរបស់សាធារណៈជននៅក្នុងខណ្ឌ អាឡាមេដា។ កូវីដ-19 អាចឆ្លងយ៉ាងងាយស្រួលរវាងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធនឹង គ្នា។ បទបញ្ជានេះត្រូវបានចេញដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងការអនុវត្តល្អបំផុត ដែល ត្រូវបាន គេទទួលស្គាល់និងបានធ្វើ កន្លងមកដើម្បីការពារសមាជិកសាធារណៈដែលងាយរងគ្រោះ ពី ហានិភ័យដែលអាចជៀសផុតពីជំងឺធ្ងន់ធ្ងរឬមរណភាពដែល បណ្តាលមកពីការប៉ះពាល់នឹងជំងឺវីរុសកូវីដ-19)។ អាយុ, ស្ថានភាព និងសុខភាពនៃផ្នែកសំខាន់របស់ប្រជាជននៅខណ្ឌ អាឡាមេដា ("ខោនធី") ទាក់ទងនឹងហានិភ័យនៃផលវិបាកសុខភាព ធ្ងន់ធ្ងររួមទាំងការស្លាប់ ដោយសារជំងឺកូវីដ-19 មានការកើនឡើងនូវភស្តុតាងនៃហានិភ័យនៃការឆ្លងពីអ្នកដែលឆ្លងជំងឺមុនពេលចាប់ផ្តើមចេញរោគសញ្ញា។ ដូច្នេះបុគ្គលទាំងអស់ដែលប៉ះពាល់ជំងឺកូវីដ-19, ដោយមិន គិតពីកម្រិតនៃរោគសញ្ញារបស់ពួកគេ (គ្មានរោគសញ្ញា, កម្រិតស្រាល ឬកម្រិតធ្ងន់ធ្ងរ) អាច ធ្វើឱ្យសមាជិកសាធារណៈដែលងាយរងគ្រោះមានហានិភ័យខ្ពស់។ បច្ចុប្បន្ននេះមិនមានវ៉ាក់សាំងការពារដើម្បីការពារប្រឆាំងនឹងជំងឺកូវីដ-19 និងមិនមានការព្យាបាលជាក់លាក់ណាមួយឡើយ។

ដើម្បីពន្លឺការរីករាលដាលនៃជំងឺកូវីដ-19, ការពារបុគ្គលងាយរងគ្រោះនិងការពារប្រព័ន្ធ សុខាភិបាលនៅខណ្ឌ អាឡាមេដា មិនឱ្យមានភាពធ្ងន់ធ្ងរ វាចាំបាច់សម្រាប់មន្ត្រីសុខាភិបាលសាធារណៈ របស់ អាឡាមេដា (" មន្ត្រីសុខាភិបាល") ទាមទារឱ្យមានការដាក់នៅដាច់ពីគ្នាចំពោះមនុស្សដែល ប៉ះពាល់បុគ្គលដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ-19។ ការដាក់ឱ្យនៅដាច់ពី គ្នាសម្រាប់មនុស្សដែលបានប៉ះពាល់មនុស្សដែលមានជំងឺកូវីដ-19 ពីអ្នកដទៃ រហូតដល់គេបាន កំណត់ថាពួកគេមិនមានហានិភ័យចំពោះការរាលដាលជំងឺនេះទេ។

**តាមច្បាប់ផ្នែកសុខភាពនិងសុវត្ថិភាពកាលីហ្វ័រញ៉ា លេខ 101040, 101085 និង 120175, បទបញ្ជាមន្ត្រីសុខភាពខណ្ឌអាឡាមេដា៖**

សមាជិកគ្រួសារទាំងអស់, ដៃគូជិតស្និទ្ធនិងអ្នកថែទាំអ្នកដែលមានជំងឺកូវីដ-19 និងបុគ្គលទាំងឡាយណាដែលមានការទាក់ទងជិតស្និទ្ធជាមួយនឹងជនដែលមាន ជំងឺកូវីដ-19 ត្រូវតែ ដាក់ឱ្យរស់នៅដាច់ដោយឡែកពីគេ។ មនុស្សទាំងនេះតម្រូវឱ្យធ្វើតាមការណែនាំទាំងអស់នៅក្នុងបទបញ្ជានេះនិងឯកសារណែនាំស្តីពី សុខភាពសាធារណៈដែលយោងនៅក្នុងបទបញ្ជានេះ។



ការបំពានបទបញ្ជានេះគឺជាបទឧក្រិដ្ឋមួយដែលត្រូវផ្ដន្ទាទោសពិន័យជាទឹកប្រាក់រហូតដល់ 10,000 ដុល្លារនិង / ឬជាប់ពន្ធនាគារមួយឆ្នាំ។ (សុខភាពនិងសុវត្ថិភាព។ ក្រម §§ 120295 ជាដើម; កាលប្បវេណី ក្រមព្រហ្មទណ្ឌ §§ 69 & 148)

**តម្រូវការដាក់ឱ្យនៅដាច់ពីគេសម្រាប់គ្រួសារដែលមានទំនាក់ទំនង,  
ដែលជិតស្និទ្ធនិងអ្នកថែទាំអ្នក  
និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនិងអ្នកដែលមានមេរោគកូវីដ-19។**

ទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានជំងឺកូវីដ-19 (" អ្នកជំងឺ") ត្រូវបានកំណត់ថាជាបុគ្គលដែល៖

- រស់នៅឬបានស្នាក់នៅក្នុងលំនៅដ្ឋានរបស់អ្នកជំងឺឬ
- គឺជាដៃគូផ្លូវភេទជិតស្និទ្ធរបស់អ្នកជំងឺ ឬ
- ផ្តល់ឬបានផ្តល់ការថែទាំអ្នកជំងឺដោយមិនបានពាក់ម៉ាស់ សម្លៀកបំពាក់ការពារនិងស្រោមដៃ ឬ
- ស្ថិតក្នុងចំងាយ 6 ហ្វីតក្នុងករណីពន្យារពេល (> 15 នាទី)។

និង

ទំនាក់ទំនងនេះបានកើតឡើងខណៈពេលដែលអ្នកជំងឺត្រូវបានគេកំណត់ថាឆ្លងរោគ។ អ្នកជំងឺឆ្លងរោគចាប់ពី 48 ម៉ោងមុនពេលពួកគេចេញរោគសញ្ញាហើយរហូតដល់ពួកគេត្រូវបាន ដោះលែងពីការដាក់ឱ្យនៅដាច់ពីគេ។

**បុគ្គលទាំងអស់ដែលត្រូវបានគេកំណត់ថាជាមនុស្សជិតស្និទ្ធនិងអ្នកដែលមានជំងឺកូវីដ-19 ត្រូវចាត់វិធានការដូចខាងក្រោមជាបន្ទាន់៖**

1. ស្នាក់នៅក្នុងផ្ទះរបស់ខ្លួនឬកន្លែងស្នាក់នៅផ្សេងទៀតរហូតដល់ 14 ថ្ងៃគិតចាប់ពីថ្ងៃចុងក្រោយដែលពួកគេបានទាក់ទងជាមួយអ្នកដែលឆ្លងឬទំនងជាឆ្លងជំងឺកូវីដ -19។ ស្នាក់នៅក្នុងផ្ទះរបស់ខ្លួនឬកន្លែងស្នាក់នៅផ្សេងទៀតរហូតដល់ 14 ថ្ងៃគិតចាប់ពីថ្ងៃចុងក្រោយដែលពួកគេបានទាក់ទងជាមួយអ្នកដែលឆ្លងឬទំនងជាឆ្លងជំងឺកូវីដ -19។
2. មនុស្សដែលត្រូវបានគេដាក់ឱ្យនៅដាច់ពីគេមិនអាចចាកចេញពីកន្លែងដែលត្រូវបានគេដាក់ឱ្យនៅដាច់ពីគេឬចូលកន្លែងសាធារណៈឬឯកជនផ្សេងទៀតលើកលែងតែទទួលបានការព្យាបាលចាំបាច់។
3. សូមពិនិត្យមើលនិងតាមដានលក្ខខណ្ឌតម្រូវទាំងអស់ដែលមាននៅក្នុង"សេចក្តីណែនាំអំពីការដាក់នៅដាច់ពីគេនៅផ្ទះ" ដោយយកចិត្តទុកដាក់ នៅ

<http://www.acphd.org/2019-ncov/resources/quarantine-and-isolation> ។





- ប្រសិនបើមនុស្សដែលត្រូវបានគេដាក់ឱ្យនៅដាច់ពីគេផ្ទះខ្លួនឈឺ គ្រុនក្តៅ ក្អក ឬដង្ហើមខ្លីៗ (ទោះបីជាវាគឺជាសញ្ញារបស់ពួកគេស្រាលក៏ដោយ) ពួកគេគួរតែស្ថិតនៅដាច់ពីគេនៅផ្ទះ និងឆ្ងាយពីមនុស្សផ្សេងទៀតហើយអនុវត្តតាម“ សេចក្តីណែនាំអំពីដាក់ឱ្យនៅដាច់ពីគេ នៅផ្ទះ” ដែលបានដាក់ផ្សាយនៅ <http://www.acphd.org/2019-ncov/resources/quarantine-and-isolation>. នេះដោយសារតែពួកគេទំនង ជាមានជំងឺ កូវីដ-19 ហើយបើដូច្នោះមែន អាចចម្លងវាទៅមនុស្សដែលងាយរងគ្រោះ។

មន្ត្រីសុខាភិបាលអាចចាត់វិធានការបន្ថែមដែលអាចរាប់បញ្ចូលការឃុំខ្លួនជនស៊ីវិលឬគម្របឱ្យនរណាម្នាក់ស្នាក់នៅក្នុងមណ្ឌលសុខភាពឬទីតាំងផ្សេងទៀតដើម្បីការពារសុខភាពសាធារណៈប្រសិនបើបុគ្គលណាម្នាក់ដែលរំលោភឬខកខានមិនបានអនុវត្តតាមបទបញ្ជានេះ។ ការរំលោភបទបញ្ជានេះក៏ជាអំពើដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ជាកពិន័យឬទាំងពីរ។

**បទបញ្ជាបានចេញនៅ៖**

*Erica Pan*

វេជ្ជបណ្ឌិត អេរិក ភែន (Dr. Erica Pan)  
មន្ត្រីសុខភាពស្តីទី, ខណ្ឌអាឡាមេដា

ថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២០  
កាលបរិច្ឆេទ